

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



របាយការណ៍កិច្ចប្រជុំ

ក្រុមប្រឹក្សាបច្ចេកទេសលើកទី៣ នៃអង្គការជាតិប្រយុទ្ធនឹងជំងឺអេដស៍

ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦

រៀបចំដោយ៖ នាយកដ្ឋានទាក់ទង និងចលនាប្រកាសពលករ

នៃអគ្គលេខាធិការដ្ឋាន អង្គការជាតិប្រយុទ្ធនឹងជំងឺអេដស៍

ឧបត្ថម្ភដោយ៖ ថវិកាជាតិ

១. សេចក្តីផ្តើម៖

នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាបច្ចេកទេសលើកទី៣ សម្រាប់ឆ្នាំ២០១៦ ក្រោមការដឹកនាំរបស់ **ឯកឧត្តម វេជ្ជបណ្ឌិត តែង គន្ធី** អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅបន្ទប់ប្រជុំអាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍ ដោយមានការអញ្ជើញចូលរួមមកពីតំណាងក្រសួង-ស្ថាប័ន ព្រមទាំងតំណាងអង្គការ មិនមែនរដ្ឋាភិបាល ចំនួន៣៥រូប ។ កិច្ចប្រជុំនេះទទួលបានការឧបត្ថម្ភពីថវិកាជាតិ។

២. គោលបំណងនៃកិច្ចប្រជុំ៖

ដើម្បីបង្ហាញពីរបាយការណ៍វឌ្ឍនភាព សមិទ្ធផល និងទិសដៅបន្តក្នុងការឆ្លើយតបទៅនឹងការ រីករាលដាលមេរោគអេដស៍ ព្រមទាំងពិភាក្សា សម្របសម្រួលការងារបច្ចេកទេសតាមរបៀបវារៈ ដូចខាងក្រោម៖

- មតិស្វាគមន៍ និងគោលបំណង នៃកិច្ចប្រជុំ
- របាយការណ៍ប្រចាំខែ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
- ការបង្ហាញពីសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើក ទី១ ឆ្នាំ២០១៦
- និងបញ្ហាផ្សេងៗ

៣. ដំណើរការ និងលទ្ធផលនៃកិច្ចប្រជុំ៖

ជាកិច្ចចាប់ផ្តើម **ឯកឧត្តម វេជ្ជបណ្ឌិត តែង គន្ធី** អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណ ដល់សមាជិក-សមាជិកា ក្រុមប្រឹក្សាបច្ចេកទេស អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទាំងអស់ ដែលបានអញ្ជើញចូលរួមនាពេលនេះ ហើយកិច្ចប្រជុំនឹង ប្រព្រឹត្តទៅតាមរបៀបវារៈដែលបានគ្រោងទុក។

ប្រធានបទទី១៖ ឯកឧត្តម វេជ្ជបណ្ឌិត ជា ខ័រ៉ា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជម្រាបជូនពីរបាយការណ៍សង្ខេប របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានធ្វើក្នុង ខែមិថុនា ឆ្នាំ២០១៦ ដូចខាងក្រោម៖

-នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំ ពេញអង្គលើកទី១ ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ ក្រោមការដឹកនាំផ្ទាល់ដោយ **ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី** ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងមានការអញ្ជើញចូលរួមពី **ឯកឧត្តម លោកជំទាវ** ដែលជាសមាជិកគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង-រាជធានី-ខេត្ត លោក- លោកស្រី ជាសមាជិក-សមាជិកាក្រុមប្រឹក្សាបច្ចេកទេស លេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ រាជធានី-ខេត្ត តំណាងអង្គការសង្គមស៊ីវិល និងបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ១៦០នាក់។ ជាលទ្ធផលបន្ទាប់ពីការពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមនានាក្នុងរយៈពេល៦ខែដើម

ឆ្នាំរួចមក អង្គប្រជុំបានឯកភាពលើសេចក្តីសម្រេច១៣ចំណុច ដើម្បីកំណត់ទិសដៅ និងសកម្មភាព ៦ខែចុងឆ្នាំ២០១៦។

-នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំគណៈប្រតិភូកម្ពុជាធ្វើដំណើរទៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៅអង្គការសហប្រជាជាតិ ស្តីពីការកំណត់ទិសដៅ គោលនយោបាយ សាកលដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍ត្រឹមឆ្នាំ២០៣០។

-នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តមអគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ បានផ្តល់បទឧទ្ទេសនាមដល់និស្សិតវេជ្ជសាស្ត្រ និងឱសថសាស្ត្រ នៃវិទ្យាស្ថានវិទ្យាសាស្ត្រ សុខាភិបាលកងយោធពលខេមរភូមិន្ទ ស្តីពីការរីករាលដាលនៃមេរោគអេដស៍ និងបញ្ហាប្រឈមរបស់ យុវវ័យទៅនឹងការឆ្លងមេរោគអេដស៍នៅកម្ពុជា។

-ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹង ជំងឺអេដស៍ សើស្បែក និងកាមរោគ សហការជាមួយអង្គការ FHI360 និងអង្គការសេវាសង្គមសុខភាព បុរស បានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាអំពីការចុះផ្សព្វផ្សាយអប់រំនៅតាមមូលដ្ឋានពីការធ្វើតេស្តឈាម រកមេរោគអេដស៍ និងការអនុវត្តប្រកាស៦៦ ក្នុងការប្រើប្រាស់ស្រោមអនាម័យ១០០% នៅក្នុងកន្លែង សេវាកម្សាន្តសប្បាយ នៅខេត្តពោធិ៍សាត់ ។ កិច្ចប្រជុំនេះគឺដើម្បីកំណត់ការស្វែងរកបរិយាកាសគាំទ្រ ក្នុងការឆ្លើយតបស្ថានភាពមេរោគអេដស៍ ដោយមានការចូលរួមពីអភិបាលរងក្រុង ព្រះរាជអាជ្ញា មន្ទីរសុខាភិបាលខេត្ត ស្នងការខេត្ត និងអាជ្ញាធរមូលដ្ឋាន។

-ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹង ជំងឺអេដស៍ សើស្បែក និងកាមរោគ សហការជាមួយអង្គការ FHI360 និងអង្គការសេវាសង្គមសុខភាព បុរស បានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាដោះស្រាយ និងស្វែងរកបរិយាកាសគាំទ្រ ដើម្បីជម្រុញការ អនុវត្តប្រកាស៦៦ ក្នុងការប្រើប្រាស់ស្រោមអនាម័យ១០០% ការធ្វើតេស្តឈាមរកមេរោគអេដស៍ នៅតាមសហគមន៍ ការអនុវត្តច្បាប់អេដស៍ និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅខេត្ត បាត់ដំបង ដោយមានការចូលរួមពីសមាគមនារីដើម្បីអភិវឌ្ឍន៍ និងសន្តិភាព អភិបាលរងក្រុង មន្ទីរសុខាភិបាលខេត្ត ស្នងការខេត្ត និងអាជ្ញាធរមូលដ្ឋាន ។

-ថ្ងៃទី១៤-១៦ ខែមិថុនា ឆ្នាំ២០១៦ និងថ្ងៃទី២១-២៣ ខែមិថុនា ឆ្នាំ២០១៦ មន្ត្រីអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានចូលរួមធ្វើបទបង្ហាញជាមួយក្រសួងផែនការ ក្នុងវគ្គបណ្តុះបណ្តាលដល់ មន្ត្រីមន្ទីរផែនការខេត្ត និងក្រុមសម្របសម្រួលថ្នាក់ស្រុក-ឃុំ-សង្កាត់ សម្រាប់ជ្រើសរើសអ្នកផ្ទុកមេរោគ អេដស៍ និងអ្នកជំងឺអេដស៍ ដែលនឹងទទួលបានប័ណ្ណក្រីក្រ នៅខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្ត បាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និងខេត្តកណ្តាល។

-នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បាន ចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសូចនាករនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សកល សម្រាប់ត្រៀមធ្វើមូលដ្ឋាននីយកម្មឲ្យស្របតាមបរិការណ៍កម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា

-ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំកិច្ចប្រជុំក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ អ្នកអនុវត្តន៍ច្បាប់ និងសមាជិកទាំងអស់ដែលមកពីបណ្តាខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ចាម។ ជាលទ្ធផល អង្គប្រជុំបានសម្រេចរួមគ្នាក្នុងការបង្កើនបរិយាកាសគាំទ្រល្អនៅគ្រប់ទីកន្លែងដើម្បីកាត់បន្ថយការម៉ាក់ងាយ និងរើសអើង ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈមមុខខ្ពស់។

-បានរៀបចំពង្រាងរបៀបវារៈ កិច្ចប្រជុំក្រុមការងាររួមរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើការងារមេរោគអេដស៍ នៅប្រទេសកម្ពុជា(GDJ-TWG)

សកម្មភាពដែលបានអនុវត្តកន្លងមករបស់ក្រសួងផ្សេងៗ៖

-ថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលអំពីអនាម័យ សុខភាពនៅកន្លែងការងារ និងសេវាកម្សាន្ត នៅសណ្ឋាគារ Himawari ។

-ថ្ងៃទី១៤-១៦ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងផែនការបានបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីមន្ទីរផែនការខេត្ត និងក្រុមសម្របសម្រួលថ្នាក់ស្រុក-ឃុំ-សង្កាត់ សម្រាប់ជ្រើសរើសអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដែលនឹងទទួលបានប័ណ្ណក្រីក្រ នៅខេត្តតាកែវ ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។

-នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំលើកទី២ សម្រាប់ឆ្នាំ២០១៦ របស់គណៈកម្មការសម្របសម្រួលត្រីភាគីប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ។

-នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ អង្គការ FHI 360 បានរៀបចំការប្រជុំប្រចាំត្រីមាស ក្រុមការងារបច្ចេកទេសប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រុមបុរសស្រលាញ់បុរស និងស្រីស្រស់ ដោយមានការចូលរួមពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អាជ្ញាធរខេត្ត ក្រុងសៀមរាប សមត្ថកិច្ច តំណាងមន្ទីរពាក់ព័ន្ធ អាណាព្យាបាល និងសហគមន៍ ក្នុងគោលបំណងទប់ស្កាត់កុំអោយមានការឆ្លងថ្មីនៃមេរោគអេដស៍ លុបបំបាត់ការម៉ាក់ងាយ និងរើសអើងចំពោះក្រុមប្រឈមមុខខ្ពស់ ដែលងាយនឹងឆ្លងមេរោគអេដស៍។

-ថ្ងៃទី២១-២៣ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងផែនការបានបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីមន្ទីរផែនការខេត្ត និងក្រុមសម្របសម្រួលថ្នាក់ស្រុក-ឃុំ-សង្កាត់ សម្រាប់ជ្រើសរើសអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដែលនឹងទទួលបានប័ណ្ណក្រីក្រ នៅខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និងខេត្តកណ្តាល។

-នៅថ្ងៃទី២២-២៤ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យកុមារ OVC នៅក្នុងសហគមន៍ និងពិភាក្សាស្តីពីផែនការរៀបចំអាស្រ័យ និងប្រភេទសេវា ដែលផ្តល់ដោយអង្គការ នៅឃុំ-សង្កាត់ ក្រុង-ខណ្ឌ នៅក្នុងខេត្តក្រចេះ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យកុមារOVC តាមប្រភេទនិយមន័យ មុននឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខេត្ត ដើម្បីឈានទៅដោះស្រាយ និងគ្រប់គ្រងករណីឱ្យទទួលបានលទ្ធផលល្អតាមផែនការរបស់ក្រសួងឆ្នាំ២០១៣-២០១៨។

ផែនការសកម្មភាព និងទិសដៅសម្រាប់ខែកក្កដា ឆ្នាំ២០១៦

-បន្តតាមដានលើរបាយការណ៍វឌ្ឍនភាពរបស់ក្រុមប្រឈមមុខខ្ពស់ និងអ្នករស់នៅជាមួយ មេរោគអេដស៍ និងជំងឺអេដស៍ នៅខេត្តសៀមរាប និងខេត្តព្រះសីហនុ។

-បន្តចូលរួមអនុវត្តផែនការមូលនិធិសកល និងផែនការថវិកាជាតិ។

-ចូលរួមធ្វើបទបង្ហាញសម្រាប់វគ្គបណ្តុះបណ្តាលដល់មន្ត្រីមន្ទីរផែនការ និងក្រុមសម្របសម្រួល ថ្នាក់ស្រុក-ឃុំ-សង្កាត់ សម្រាប់ជ្រើសរើសអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដែលនឹងទទួល បានប័ណ្ណក្រីក្រ នៅខេត្តព្រះវិហារ និងខេត្តរតនៈគិរី។

-បន្តរៀបចំសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំក្រុមការងាររួមរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ លើការងារមេរោគអេដស៍ នៅប្រទេសកម្ពុជា(GDJ-TWG)។

ក្រោយពីបង្ហាញចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើអោយបន្ថែមនូវសកម្មភាពដែលក្រុម ការងារបានធ្វើកន្លងមក សម្រាប់ដាក់បញ្ចូលទៅក្នុងរបាយការណ៍ប្រចាំខែរបស់អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍។

តំណាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ បានបញ្ជ្រាបនូវចំណេះ ដឹងពាក់ព័ន្ធនឹងមេរោគអេដស៍និងជំងឺអេដស៍ តាមរយៈកម្មវិធីផ្សព្វផ្សាយច្បាប់របស់ក្រសួង ដោយ លើកយកគោលនយោបាយសូន្យបី មកប្រើប្រាស់ជាសារអប់រំ៖ ទី១ -ការបង្ការការចម្លងមេរោគអេដស៍ ទី២- ការព្យាបាល និងទី៣- ហាមឃាត់នូវការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺ អេដស៍ ជូនដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅខេត្តមណ្ឌលគិរី (ស្រុក កោះញែក បានចំនួន ៤១៤នាក់/ស្រី ១៣១នាក់ និងក្រុងសែនមនោរម្យ បានចំនួន ៣៨២នាក់/ស្រី ១៧៩នាក់) នៅខេត្តក្រចេះ (ក្រុងក្រចេះ បានចំនួន ៣៨៣នាក់/ស្រី២២២នាក់ ស្រុកឆ្លូង៣៥៣នាក់/ស្រី ១៦៣នាក់) និងនៅវិទ្យាល័យច្បារអំពៅ រាជធានីភ្នំពេញ បានចំនួន ៣២៥នាក់/ស្រី២៣០នាក់។

តំណាងក្រសួងអភិវឌ្ឍន៍ជនបទ៖បានផ្សព្វផ្សាយអប់រំអំពីសុខភាពអនាម័យ និងសាងសង់បង្គន់ បានចំនួនជាង២០០បង្គន់ ដល់ប្រជាជននៅភូមិរកា ខេត្តបាត់ដំបង។ រៀបចំការបញ្ជ្រាបព័ត៌មានអំពី មេរោគអេដស៍ និងជំងឺអេដស៍ តាមរយៈការផ្សព្វផ្សាយអំពីសុខភាពអនាម័យ ទៅដល់សហគមន៍ នាថ្ងៃ ទី១៩ ខែកក្កដា ឆ្នាំ២០១៦។ សំណូមពរ៖ សូមជួយផ្តល់នូវខិតប័ណ្ណ និងក្រដាសផ្សព្វផ្សាយតូចៗ ពីមេរោគអេដស៍ និងជំងឺអេដស៍ សំរាប់ចែកជូនដល់អ្នកចូលរួម។

តំណាងកាកបាទក្រហមកម្ពុជា៖ បានធ្វើវិមជ្ឈការទៅដល់សាខាកាកបាទក្រហមរាជធានី-ខេត្ត ទាំង២៥ សម្រាប់អនុវត្តការងារទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ បន្ទាប់ពី ជំនួយដែលបានមកពីបណ្តាប្រទេសនានា ត្រូវបានកាត់ផ្តាច់។

តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៖ ថវិកាពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅតែពុំទាន់មាន សម្រាប់ការអនុវត្តសកម្មភាពទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និង ជំងឺអេដស៍។

តំណាងអង្គការសង្គមស៊ីវិល៖ មានការចាប់ក្រុមបុរសស្រលាញ់បុរស នៅតាមសួនច្បារខេត្ត បាត់ដំបង។ ថ្នាំឱកាសនិយម មានការខ្វះ និងជាចម្រើនខ្លះៗ មានបញ្ហាជួបការលំបាក ក្នុងការជម្រុញ អោយនារីនៅតាមហាងខាងអូរខេត្តកំពង់ចាម ទៅធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយសារ អ្នកគ្រប់គ្រងមិនអនុញ្ញាត ហើយរហូតមកដល់ពេលនេះមានរយៈពេល៩ខែហើយ។

ឯកឧត្តមប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា ចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា សូមអោយរង់ចាំកិច្ចប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រធានបទទី២.

បទបង្ហាញពីសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើក ទី១ ឆ្នាំ២០១៦ ដោយលោក**វេជ្ជបណ្ឌិត នេត ណារុដ** ប្រធាននាយកដ្ឋានផែនការ ត្រួតពិនិត្យ វាយតម្លៃ និងស្រាវជ្រាវ៖

១.បន្តអនុវត្តដោយម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យ ឆ្លើយ តបទៅនឹងមេរោគអេដស៍/ជំងឺអេដស៍លើកទី៤ឆ្នាំ២០១៥-២០២០ ដែលជាយុទ្ធសាស្ត្រជាតិតែមួយគត់ សម្រាប់ការងារប្រយុទ្ធនឹងជំងឺអេដស៍ក្នុងព្រះរាជាណាចក្រកម្ពុជា។

២.បន្តអនុវត្តគោលនយោបាយប្រាំពីរចំណុចនៃការប្រយុទ្ធនឹងជំងឺអេដស៍ តាមលិខិតលេខ ២០៤៨ សជណ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

៣.អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (អ.ជ.ប.ជ.អ) និងក្រសួងផែនការ បន្តរៀបចំផែនការ វិនិយោគសាធារណៈ៣ឆ្នាំរំកិលជាមួយតម្រូវការថវិកាចំណាយ និងពិនិត្យរកលទ្ធភាព ធ្វើការសិក្សា អំពីសេណារីយោវិនិយោគ ក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍ឆ្ពោះទៅលុបបំបាត់ការរីករាលដាល មេរោគអេដស៍ឲ្យបានមុនឆ្នាំ២០៣០។

៤.អ.ជ.ប.ជ.អ និង ក្រសួងផែនការ នឹងរៀបចំបញ្ចប់ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ដែលមានសមាជិករងផលប៉ះពាល់ពីការផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ទទួលបានប័ណ្ណសមធម៌ និង នីតិវិធីនៃការអនុវត្ត។

៥.អ.ជ.ប.ជ.អ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តជម្រុញការរៀបចំ និង វិភាជន៍កញ្ចប់ថវិកា កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ដល់ក្រសួង ស្ថាប័ន អង្គភាពក្រោមឱវាទទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តសកម្មភាពប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍/ជំងឺអេដស៍ ប្រកបដោយ ប្រសិទ្ធ ភាព ភាពស័ក្តិសិទ្ធិ និង ចីរភាព។

៦.អ.ជ.ប.ជ.អ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និង ក្រសួងសុខាភិបាល បន្តពិនិត្យលទ្ធភាព ក្នុងការ បង្កើនការវិនិយោគថវិកាជាតិក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍/ជំងឺអេដស៍។

៧.ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តជម្រុញការអនុវត្តប្រកាសលេខ០៨៦ ក.ក.ប.វ /ប្រ.ក ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០០៦ ស្តីពីការបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍នៅតាម

សហគ្រាស គ្រឹះស្ថាន និងការបង្ការទប់ស្កាត់មេរោគអេដស៍/ជំងឺអេដស៍នៅកន្លែងធ្វើការ និងប្រកាសលេខ១៩៤ក.ប.ប្រ.ក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ស្តីពីលក្ខខណ្ឌការងារវិធានអនាម័យ និងសន្តិសុខការងារនៃសហគ្រាសគ្រឹះស្ថាន ក្រុមហ៊ុន ផ្នែកសេវាកម្សាន្ត ។

៨.គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាប និង ខេត្តបាត់ដំបងនឹងអនុវត្តគម្រោងសាកល្បងដើម្បីសម្រេចគោលដៅ៩០-៩០-៩០។

៩.អ.ជ.ប.ជ.អ ក្រសួងមហាផ្ទៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន និង ក្រសួងស្ថាប័នពាក់ព័ន្ធ បន្តជំរុញឲ្យបានខ្លាំងក្លា និង ប្រសិទ្ធភាពនូវការអនុវត្តកម្មវិធីបង្ការការប្រើប្រាស់គ្រឿងញៀន និងការចម្លងមេរោគអេដស៍ ជាពិសេសក្នុងចំណោមក្រុមយុវជនទាំងខាងក្នុង និងខាងក្រៅសាលារៀន ។

១០. ក្រសួងសុខាភិបាល ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង អ.ជ.ប.ជ.អ ត្រូវរៀបចំយន្តការប្រកបដោយប្រសិទ្ធភាព និង ទាន់ពេលនៃការគ្រប់គ្រង បុគ្គលិកកិច្ចសន្យាដែលបម្រើការងារក្នុងគម្រោងមូលនិធិសកល ដើម្បីមានលទ្ធភាព បន្តការងាររបស់ខ្លួនក្នុងបរិការណ៍នៃការបញ្ចប់ការផ្តល់ប្រាក់ខែ (ប្រាក់លើកទឹកចិត្ត) ពីគម្រោងមូលនិធិសកលនៅក្នុងឆ្នាំ២០១៧ និង ២០១៨ ខាងមុខនេះ។

១១.បន្តពង្រឹង និង ជំរុញកិច្ចសហការជាមួយដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និង អ្នកពាក់ព័ន្ធដទៃទៀត ដើម្បីជំរុញយន្តការឆ្លើយតបការងារប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍/ជំងឺអេដស៍ប្រកបដោយប្រសិទ្ធភាព និង ចីរភាព។

១២.ជំរុញ និងធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធត្រួតពិនិត្យ តាមដាន និង វាយតម្លៃតាមរយៈកិច្ចសហការនៃការផ្តល់របាយការណ៍ជាប្រចាំអំពីការងារប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាសមាជិក អ.ជ.ប.ជ.អ។

១៣.អ.ជ.ប.ជ.អ មានតួនាទីការដឹកនាំគ្រប់គ្រង សម្របសម្រួលអនុវត្តនូវការសម្រេចចិត្តនេះឲ្យមានប្រសិទ្ធភាពដើម្បីឆ្ពោះទៅសម្រេចបានជោគជ័យនូវ “គោលដៅ៩០-៩០-៩០” ៖

- ១) ៩០% នៃមនុស្សទាំងអស់ដែលមានផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគេ។
- ២) ៩០% នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ដែលបានធ្វើរោគវិនិច្ឆ័យ បានបន្តទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ជាប្រចាំ។
- ៣) ៩០% នៃមនុស្សទាំងអស់ដែលបានទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ មិនអាចរកឃើញបន្ទុកមេរោគអេដស៍នៅក្នុងខ្លួន” ។

ក្រោយពីបង្ហាញចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានសំណូមពរដូចខាងក្រោម៖
-ស្នើក្រសួង-ស្ថាប័ន ផ្ញើរបាយការណ៍សកម្មភាពទប់ស្កាត់ការរាលដាលមេរោគអេដស៍ មកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីដាក់ចូលទៅក្នុងរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

-ស្នើអង្គការ HACCP ត្រូវមានយន្តការសម្របសម្រួលមកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រោះកន្លងមកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មិនដែលបានទទួលពាក្យបណ្តឹងពីការរើសអើង និងម៉ាកងាយ ទៅលើក្រុមប្រឈមមុខខ្ពស់ នោះទេ។

-ស្នើក្រសួង-ស្ថាប័ន អង្គការសង្គមស៊ីវិលធ្វើនូវរូបភាព សៀវភៅ ឬឯកសារផ្សេងៗទាក់ទងនឹង មេរោគអេដស៍ និងជំងឺអេដស៍ មកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់ដាក់ក្នុងបណ្ណាល័យ។

-ស្នើអង្គការ FHI 360 ធ្វើបទបង្ហាញពីគំរោង Linkages សម្រាប់កិច្ចប្រជុំលើកក្រោយ។

កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង១១ ថ្ងៃ ខែ ឆ្នាំ ដដែល ក្រោមបរិយាកាសរីករាយ និង ស្មើស្មាលបំផុត។


ឧបសម្ព័ន្ធ

- បញ្ជីវត្តមានអ្នកចូលរួម
- ឯកសារបទបង្ហាញផ្សេងៗ

ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦

បានឃើញ និងឯកភាព

អគ្គលេខាធិការ 


7-7-16


រដ្ឋមន្ត្រី